



**ឯកសារដែលត្រូវគ្នាបំបែកជាមួយយុទ្ធសាស្ត្រប្រកាន់នៃការស្នើសុំនិងតម្លៃសេវា**

<b>ឯកសារស្នើសុំ</b>	<b>ប្រភេទឯកសារដែលត្រូវគ្នាបំបែក</b>	<b>តម្លៃសេវា</b>
លិខិតបញ្ជាក់ការសិក្សា	-រូបថតស្តេន(និស្សិតចាស់ដែលសិក្សាមុនឆ្នាំសិក្សា២០១៤-២០១៥)	៨០០០រៀល/១ច្បាប់
ព្រឹត្តិបត្រពិន្ទុ	-និក្ខេបបទឬសារណា(បើមាន) -រូបថតស្តេន(និស្សិតចាស់ដែលសិក្សាមុនឆ្នាំសិក្សា២០១៤-២០១៥)	២០,០០០រៀល/៣ច្បាប់

**សំគាល់៖**

- រាល់ឯកសារដែលបានរៀបចំរួចរាល់ការិយៈឈ្មោះ និងលិខិតបទដ្ឋាននិស្សិតនឹងផ្ញើជូនតាមរយៈEmail: registraroffice@uhs.edu.kh
- ចំពោះឯកសារច្បាប់ដើមនិស្សិតអាចមកដកយកបាននៅពេលដែលការផ្តល់សេវាលិខិតបទដ្ឋាននិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានបើកដំណើរការឡើងវិញ។
- និស្សិតអាចផ្ទេរតំលៃសេវានៃការស្នើសុំនេះតាមរយៈគណនីរបស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល  
ឈ្មោះធនាគារ៖ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (Foreign Trade Bank of Cambodia)  
អាសយដ្ឋានធនាគារ៖ អគារលេខ ៣៣ C-D វិថី ឆេកូស្តូវ៉ាគី (១៦៩) សង្កាត់វាលវែង ខណ្ឌ ៧មករា រាជធានីភ្នំពេញ  
Bank Account Holder's name: UNIVERSITE DES SCIENCES DE LA SANTE  
លេខគណនី(Bank Account Number): 300004535166  
និស្សិតទាំងអស់សូមជួយបញ្ជាក់ព័ត៌មានដូចជា៖ ឈ្មោះនិស្សិត, លេខសម្គាល់និស្សិត(ID Card Student) ,ជំនាញ និងលេខទូរស័ព្ទនិស្សិត)